

8 TIPS

ឥឡូវនេះអ្នកអាចធ្វើបាន ដើម្បីត្រៀមសម្រាប់ទឹកជំនន់

1 ដឹងអំពីហានិភ័យរបស់អ្នក



2 ដឹងថាត្រូវទៅកន្លែងណា



3 ដឹងថាត្រូវហៅទូរសព្ទទៅអ្នកណា



4 ចែករំលែកផែនការរបស់អ្នក



5 ត្រៀមរៀបចំកញ្ចប់ក្នុងគ្រាមាន អាសន្នជាមួយផ្ទះ



6 ដឹងថានៅពេលណាត្រូវធ្វើសកម្មភាព



7 ពិនិត្យមើលការធានារ៉ាប់រងរបស់អ្នក



8 ចូលប្រើប្រាស់ស្ថានីយវិទ្យុ ABC នៅតាមតំបន់របស់អ្នក



សកម្មភាពនានាដែលត្រូវចាត់វិធានការ ដើម្បីត្រៀមសម្រាប់ទឹកជំនន់

1. ដឹងអំពីហានិភ័យរបស់អ្នក

- ទឹកជំនន់មិនមានសុវត្ថិភាពទេ ហើយអាចសម្លាប់ជីវិតបាន
- ទឹកជំនន់អាចកាត់ផ្តាច់ខ្សែទូរសព្ទ ទឹក អគ្គិសនី លូបង្ហូរទឹក និងហ្គាស
- ពិនិត្យមើលជាមួយក្រុមប្រឹក្សា (Council) អំពីប្រវត្តិទឹកជំនន់ និងកម្មសម្រាប់ទឹកជំនន់នៅក្នុងតំបន់
- និយាយជាមួយមនុស្សដែលបានរស់នៅក្នុងតំបន់នោះអស់រយៈពេលយូរមកហើយអំពីហានិភ័យទឹកជំនន់ក្នុងតំបន់
- ត្រូវដឹងអំពីសញ្ញានៃទឹកជំនន់ដូចជាការធ្លាក់ភ្លៀងខ្លាំង និងទឹកហូរ ឬទឹកឡើង
- ពិនិត្យមើលគេហទំព័រ SES នៅលើ www.ses.nsw.gov.au សម្រាប់ព័ត៌មានបន្ថែម

2. ដឹងថាត្រូវទៅកន្លែងណា

- កុំបើកបរ ជិះ ឬដើរចូលក្នុងទឹកជំនន់។ ស្វែងរកផ្លូវដែលកាន់តែមានសុវត្ថិភាព
- និយាយជាមួយមិត្តភក្តិ ឬសាច់ញាតិដែលនៅក្រៅតំបន់ទឹកជំនន់អំពីការស្នាក់នៅឯកន្លែងរបស់ពួកគេ
- ពិចារណាអំពីផ្លូវសុវត្ថិភាពដើម្បីធ្វើដំណើរ ប្រសិនបើត្រូវការជម្លៀស

3. ដឹងថាត្រូវហៅទូរសព្ទទៅអ្នកណា

- រក្សាទុកបញ្ជីលេខក្នុងគ្រាមានអាសន្ននៅលើទូរសព្ទរបស់អ្នក ឬទុកនៅជិតអ្នក
- សម្រាប់ជំនួយក្នុងគ្រាមានអាសន្នក្នុងពេលទឹកជំនន់ ឬព្យុះ សូមហៅទូរសព្ទទៅ NSW SES តាមលេខ 132 500
- ក្នុងគ្រាមានអាសន្នគំរាមដល់ជីវិត សូមហៅទូរសព្ទទៅលេខ 000 (សូន្យបីដង)

4. ចែករំលែកផែនការរបស់អ្នក

- រៀបចំផែនការសម្រាប់ទឹកជំនន់ជាមួយគ្រួសារ និងអ្នកជិតខាងរបស់អ្នក
- ប្រសិនបើអ្នកមានអាជីវកម្ម សូមរៀបចំផែនការសម្រាប់ទឹកជំនន់ជាមួយអ្នកជិតខាងអាជីវកម្មរបស់អ្នក
- អនុវត្តផែនការរបស់អ្នកឱ្យបានជាប្រចាំ

5. ត្រៀមរៀបចំកញ្ចប់ក្នុងគ្រាមានអាសន្នជាមូលដ្ឋាន

- ដាក់កញ្ចប់ក្នុងគ្រាមានអាសន្នជាមួយគ្នា ដោយមានវិទ្យុចល័តមានថ្នាក់ថាមពល ពិល ថ្មបម្រុង កញ្ចប់សង្គ្រោះបន្ទាន់ ទៀន ឈើក្តុំសម្លាប់ប្រើប្រាស់ ក្រដាសជូតសំខាន់ៗ ផែនការក្នុងគ្រាមានអាសន្ន លេខទំនាក់ទំនងក្នុងគ្រាមានអាសន្ន និងកាតាបមិនប្រើប្រាស់
- ស្តុកទុកកញ្ចប់របស់អ្នកនៅទីតាំងដែលងាយចូលប្រើប្រាស់បាន

6. ដឹងថានៅពេលណាត្រូវធ្វើសកម្មភាព

- តាមដានលក្ខខណ្ឌអាកាសធាតុ- ការហ្លួរមើល និងការព្រមានអំពីទឹកជំនន់ដែលត្រូវបានចេញដោយការិយាល័យឧតុនិយម www.bom.gov.au/nsw/warnings
- ធ្វើសកម្មលើបទបញ្ជាជម្លៀសដែលបានណែនាំ- មិនធ្វើដូច្នោះធ្វើឱ្យអ្នក និងគ្រួសាររបស់អ្នកប្រឈមនឹងហានិភ័យ

7. ពិនិត្យមើលការធានារ៉ាប់រងរបស់អ្នក

- ប្រសិនបើមានការធានារ៉ាប់រង សូមពិនិត្យមើលថាតើវាមានសម្រាប់ពេលបច្ចុប្បន្ន និងសមស្របចំពោះស្ថានភាព និងហានិភ័យរបស់អ្នកដែរឬទេ

8. ចូលប្រើប្រាស់ស្ថានីយវិទ្យុ ABC នៅតាមតំបន់របស់អ្នក

- ក្នុងគ្រាមានអាសន្ន ស្ថានីយវិទ្យុសារព័ត៌មានផ្សព្វផ្សាយអូស្ត្រាលី (ABC) នៅតាមតំបន់នឹងផ្សព្វផ្សាយការព្រមានក្នុងគ្រាមានអាសន្ន ព័ត៌មាន និងបច្ចុប្បន្នភាពនានា
- សូមធ្វើឱ្យប្រាកដថាអ្នកមានវិទ្យុមានថ្មបញ្ចូលថាមពលបាន



**សម្រាប់ជំនួយគ្រាមានអាសន្នក្នុង
ការហៅទូរសព្ទពេលទឹកជំនន់ និងព្យុះ**

132 500

ក្នុងគ្រាមានអាសន្នគំរាមដល់ជីវិត សូមហៅទូរសព្ទទៅលេខ 000 (សូន្យបីដង)

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល
www.ses.nsw.gov.au